



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន  
និងយុវនីតិសម្បទា**

**របាយការណ៍  
បូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត**

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណ ទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បាន បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីត មន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងទី៣ គឺ (ក).យុទ្ធ សាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរគ្រប់គ្រងធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាល ភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥). អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវ ជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជា ដៃគូ។

ជាអាទិ៍ក្នុងខែតុលា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបាន លទ្ធផលដូចខាងក្រោម៖

**I-លទ្ធផលការងារ**

**១.ការងារអាទិភាពទី ១**

**អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ**

**ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ**

- បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយក អំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះនៅខេត្តកណ្តាលចំនួន ៥៥៧គ្រួសារ
- បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ៤៦៦គ្រួសារ ក្នុងនោះ ខេត្តកំពង់ចាមចំនួន ១២គ្រួសារ កំពតចំនួន ៣០១គ្រួសារ និងខេត្តកែបចំនួន ១៥៣គ្រួសារ។ ដោយឡែក អង្គការគ្រួសារថ្មីបានជួយឧបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រចំនួន ៧៩នាក់
- បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ៥៥៨គ្រួសារ ក្នុងនោះ ខេត្តកោះកុងចំនួន ៧៥គ្រួសារ មណ្ឌលគីរីចំនួន ៤៨០គ្រួសារ កំពង់ចាមចំនួន ០២នាក់ និងខេត្តសៀមរាបចំនួន ០១នាក់។

**ខ-ការងារជនអនាថា**

- បានស្រង់ស្ថិតិជនអនាថាចំនួន ១៨២នាក់ ស្រី ៥០នាក់ ក្នុងនោះ ខេត្តតាកែវចំនួន ២១នាក់ ព្រៃវែងចំនួន ៣២នាក់ រាជធានីភ្នំពេញចំនួន ២០នាក់ កំពតចំនួន ១៤នាក់ និងខេត្តស្វាយរៀងចំនួន ៩៥នាក់
- បានស្រង់ស្ថិតិជនរីកលថវិកសរុបចំនួន ១៧៦នាក់ ក្នុងនោះ ខេត្តព្រៃវែងចំនួន ១១២នាក់ កំពតចំនួន ០៧ នាក់ និងខេត្តស្វាយរៀងចំនួន ៥៧នាក់

-បានស្រង់ស្ថិតិជនចំណាកស្រុកសរុបចំនួន ៣២២នាក់ ស្រី ១១៦នាក់ ក្នុងនោះ ខេត្តកំពង់ស្ពឺចំនួន ១១៧នាក់និងខេត្តស្វាយរៀងចំនួន ២០៥នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាក្រីក្រគ្មានទីពឹងចំនួន ៧២នាក់ ឲ្យស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងមជ្ឈមណ្ឌលពោធិ៍សែនជ័យ

-បានសហការជាមួយអង្គការ JSC និងអង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា ផ្តល់អំណោយដល់ប្រជាជនចំនួន ៥៧៣គ្រួសារ នៅខេត្តកណ្តាល និងខេត្តកំពត និងបានផ្សព្វផ្សាយការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាជនសរុបចំនួន ៥៥៧គ្រួសារ។

**គ-ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍**

-មន្ទីរ ស.អ.យ ខេត្តកំពង់ស្ពឺបានស្រង់ស្ថិតិអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ចំនួន ២៣២នាក់ និងកុមាររងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ចំនួន ៩៧១នាក់

-មន្ទីរ ស.អ.យ ខេត្តកំពតបានសហការជាមួយអង្គការដៃគូជួយឧបត្ថម្ភជាសម្ភារៈ និងបរិក្ខារមួយចំនួនដល់កុមារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១៥នាក់។

**ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ**

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទស្សនាទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញា ស៊ី-ដ ដល់មន្ត្រីមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងខេត្តកណ្តាល សរុបចំនួន ៣៩នាក់

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

**ង-ការងារប្រឆាំងការជួញដូរមនុស្សនិងការធ្វើសមាហរណកម្មជនរងគ្រោះ**

**ង-១-ការប្រឆាំងការជួញដូរមនុស្ស**

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-បានសហការជាមួយអង្គការដៃគូ រៀបចំសិក្ខាសាលា ដើម្បីពិនិត្យ កែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនិងសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរបន្ទាប់ពីអនុវត្តសកល្យងចំនួន ០៥លើក នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ចាម និងខេត្តស្វាយរៀង។

**ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ**

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ១១ករណី មកប្រឹក្សាពិគ្រោះយោបល់ អប់រំផ្លូវចិត្ត និងបានបញ្ជូនទៅទទួលសេវាបន្តនៅអង្គការដៃគូ។

**ង-៣-ការងារមណ្ឌលសំបកដោយបែត**

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរន្តរ៍ចំនួន ០៤នាក់ ស្រី ០៣នាក់ និងបានបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ន រៀនសូត្រចំណេះទូទៅ និងជំនាញ ក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ០៣នាក់ និងអង្គការ CMC ចំនួន ០១នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ០១នាក់ដោយទទួលបាន ខោ ២ អាវយីត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៥ករណី។

**២.ការងារអធិការពារ**

**អតិថិជនសុខុមាលភាពកុមារ និងយុវនីតិសម្បទា**

**ក-ការងារសុខុមាលភាពកុមារ**

**ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ**

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលគៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជាបារាំងហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភ

ផ្សេងៗ ទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗ ទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ កុមារកំព្រាបុរីទារក និងកុមារជាតិចំនួន ១០៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០.០០០៛ ម៉ែដោះចំនួន ៣៨នាក់ ម្នាក់ៗទទួលបានថវិកា ២០.០០០៛ ម៉ែដោះចំនួន ១៤នាក់ ម្នាក់ៗទទួលបានថវិកា ៣០.០០០៛ ចំណែក មណ្ឌលទទួលបានអង្ករ ៥០០គ.ក្រ សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងសម្ភារៈអនាម័យកុមារ

-បានសហការជាមួយអង្គការមិត្តកុមារកម្ពុជារៀបចំបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពី ការថែទាំជំនួសចំពោះកុមារដែលមន្ត្រី ស.អ.យ នៅថ្នាក់ក្រោមជាតិ បុគ្គលិកអង្គការ និង គ.ក.ន.ក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំនួន ០៤វគ្គ មានអ្នកចូលរួមសរុបចំនួន ១៣០នាក់

-បានធ្វើជាគ្រូឧទ្ទេសក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងករណីកុមារ និងការងារ ស្មុំកូនអន្តរប្រទេស នៅសណ្ឋាគារអាំងទែរកុងទីណង់ពាល់

-បានពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈ មណ្ឌលរបស់រដ្ឋ និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

**ក-២-ការងារស្មុំកូនអន្តរប្រទេស**

-បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ៩៣ករណី ក្នុងនោះ ពីទីភ្នាក់ងារស្មុំកូនអ៊ីតាលីចំនួន ៨៩ករណី និងពីទីភ្នាក់ងារអូទ្រីសចំនួន ០៤ករណី

-បាន និងកំពុងពិនិត្យ កែសម្រួលទម្រង់របស់ កុមារ អ្នកសុំ ទីភ្នាក់ងារ របាយការណ៍ក្រោយស្មុំកូន និងនីតិវិធី ស្មុំកូនអន្តរប្រទេស

-បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកទស្សនកិច្ចអន្តរជាតិ ស្តីពីការងារស្មុំកូនអន្តរប្រទេសសម្រាប់ ព្រះរាជាណាចក្រកម្ពុជានៅសហរដ្ឋអាមេរិក រយៈពេល ១២ថ្ងៃ

-បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីសុខុមាលភាពកុមារ និងស្មុំកូនអន្តរប្រទេសនៅសាធារណៈរដ្ឋកូរ៉េ រយៈពេល ០៨ថ្ងៃ។

**ខ-ការងារយុវនីតិសម្បទា**

**ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន**

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងនិងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងមេរោគ អេដស៍ ជំងឺអេដស៍ចំនួន ៣០លើក ដែលមានអ្នកចូលរួមចំនួន ៣០០០នាក់

-បាន និងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួង សុខាភិបាល ស្តីពីការបន្ស្រាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បាន និងកំពុងពិនិត្យសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធី និងវិធានការគ្រប់គ្រងការព្យាបាល និងការស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន។

**ខ-២-ការការពារអេនីតិសម្បទា**

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

**ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន**

-បានកែសម្រួលទម្រង់បញ្ជូន និងឯកសារប៉ាន់ប្រមាណគ្រួសារសម្រាប់អ្នកញៀនគ្រឿងញៀន មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១០៦នាក់ មក អប់រំ កែប្រែ និងបញ្ជូនទៅស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ

-បានចុះត្រួតពិនិត្យស្ថានភាពរស់នៅ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលកំពុងស្នាក់នៅក្នុង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋទាំង ៧

-ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមណ្ឌល ចំនួន ១០០៩នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីក្តីបាក់ខេត្តបន្ទាយមានជ័យចំនួន ១៥៤នាក់ មណ្ឌលឱកាសខ្ញុំរាជធានី ភ្នំពេញចំនួន ៤១២នាក់ មជ្ឈមណ្ឌលពិភពថ្មីក្តីសង្ឃឹមខេត្តបាត់ដំបងចំនួន ៨៥នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជ អាវុធបាត់ខេត្តបាត់ដំបងចំនួន ១០៧នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធបាត់ខេត្តបន្ទាយមានជ័យចំនួន ១៦៣នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៤៧នាក់ និងមជ្ឈមណ្ឌលបញ្ជា ការដ្ឋានកងរាជអាវុធបាត់ខេត្តព្រះសីហនុចំនួន ៤១នាក់។

**ខ-៤-ការស្តារនីតិសម្បទាអេនីតិសម្បទាទប់ស្កាត់និងច្បាប់**

-បានសហការជាមួយអង្គការអ៊ីណូដូច៖សួរសុខទុក្ខ និងចែកអំណោយដល់កុមារតាមម្តាយនៅក្នុងពន្ធនាគារ ចំនួន ៤២នាក់

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានគ្រប់គ្រងករណីអនីតិជនប្រព្រឹត្តបទល្មើសចំនួន ២៤នាក់ និងបានធ្វើ សមាហរណកម្មចេញពីពន្ធនាគារចំនួន ០៧នាក់។

**គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ( ក.ជ.ក )**

-ពិនិត្យ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឆ្លើយតបទៅនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការ ចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ

-បាននិងកំពុងរៀបចំព្រឹត្តិបត្រក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារឆមាសទី២ ឆ្នាំ២០១៤

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការ ជាតិអភិវឌ្ឍន៍កុមារ ២០១៤-២០១៨ នៅខេត្តសៀមរាប និងខេត្តរតនគិរី

-បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីស្តីពីការរៀបចំផែនការសកម្មភាព និងផែនការ ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅខេត្តកែប

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក ( www.cncc.gov.kh )។

**ឃ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ**

-បានពិនិត្យ កែសម្រួលសេចក្តីព្រាង ស្តីពីក្រមសីលធម៌ស្តីពីកិច្ចការពារកុមារ  
-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយ រងគ្រោះ ( ក.ជ.ក.វ ) ដែលមានឈ្មោះថា [www.novctf.gov.kh](http://www.novctf.gov.kh)។

**ង-ការងារពេទ្យសុខុមាលភាពជនពិការ**

**ក-ការងារសុខុមាលភាពជនពិការ**

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ  
-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ  
-បានសហការជាមួយអង្គការ CDMD ចុះត្រួតពិនិត្យ និងវាយតម្លៃដើម្បីស្វែងយល់ពីស្ថានភាពជនពិការនៅខេត្ត កាតែរ

-បានសហការជាមួយអង្គការ CIOMAI ចុះវាយតម្លៃការអនុវត្តគម្រោងផ្សព្វផ្សាយអំពីជំងឺយូងនៅតាមរោងចក្រក្នុង ស្រុកកំចាយមារ ខេត្តព្រៃវែង

-បានរៀបចំទិវាមនុស្សគច្ឆ័ង ០២ តុលា ឆ្នាំ២០១៤ ក្រោមប្រធានបទ “ពង្រឹងភាពពិការផ្សេងគ្នានៃសង្គមជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានអ្នកចូលរួមចំនួន ៤០០នាក់ ក្នុង នោះ អ្នកគច្ឆ័ងចំនួន ៣០០នាក់ ម្នាក់ៗទទួលបានថវិកា ៣០០០០៛ និងគ្រូចំនួន ២៧នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន ៥០០០០៛។

**ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ**

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបាន ចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរ ស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយ ការងារជូនជនពិការបានចំនួន ២៨នាក់។

**គ-ការងារមូលនិធិជនពិការ**

-បានប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៥ អាណត្តិទី២  
-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា [www.pwdf.gov.kh](http://www.pwdf.gov.kh)  
-បានរៀបចំសេចក្តីព្រាងឈុតអប់រំខ្លី “ការជ្រើសរើសជនពិការចូលបម្រើការងារ”  
-បានចេញប្រកាសតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នៅខេត្តបាត់ដំបង កំពង់ធំ កំពត ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ឆ្នាំង និងខេត្តកោះកុង  
-បានចុះប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការនៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ទទួលបានថវិកា ប្រាក់ខ្មែរចំនួន ១០.០១៥.៥០០៛ ប្រាក់វៀតណាមចំនួន ១៤.០០០ដុល ប្រាក់អាមេរិកចំនួន ១ដុល្លារ ។

**គ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ**

-ក្នុងខែតុលា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្ដារលទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ៦.៣២៤នាក់ ក្នុងនោះ ស្រីចំនួន ២.៩២៩នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ។

**គ-១-១-ការស្ដារលទ្ធភាពពលកម្មកាយសម្បទា**

បានផ្តល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១.៦៣៦នាក់ ស្រីចំនួន ៤៥៦នាក់ និងជនពិការដោយសារមិនចំនួន ៧១៥នាក់។

**គ-១-២-ការស្ដារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ**

បានផ្តល់សេវាស្ដារវេជ្ជសាស្ត្រជូនជនពិការចំនួន ៤.៦៨៨នាក់ ស្រីចំនួន ២.៤៧៣នាក់។

**៤.ការងារអាទិភាពទី៤**

**អភិវឌ្ឍសុខុមាលភាពមនុស្សចាស់**

-គិតមកដល់ខែតុលា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

- បានពិនិត្យ កែសម្រួលគោលនយោបាយជាតិ ស្តីពីមនុស្សចាស់
- រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់

-បានរៀបចំទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៤ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានអ្នកចូលរួមចំនួន ៣០០នាក់ ក្នុងនោះ ចាស់ព្រឹទ្ធាចារ្យម្នាក់ៗទទួលបានយឹត ០១កញ្ចប់ (កន្សែងពោះគោ ០១ សាប៊ូ ០២ដុំ តែកន្លះគីឡូក្រាម ស្ករ ០១គីឡូក្រាម អាវស ០១ ប្រាស់ដុះធ្មេញ ០១ ថ្នាំដុះធ្មេញ ០១ និងថវិកាចំនួន ២០០០០រៀល។

**៥.ការងារអាទិភាពទី៥**

**អភិវឌ្ឍរបបសន្តិសុខសង្គមមន្ត្រីរាជការស៊ីវិល**

- បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តន៍ចំនួន ២៣៧នាក់
- បានរៀបចំបែបបទផ្ទេរការគ្រប់គ្រងនិវត្តន៍ចំនួន ២៣៧នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ២២២នាក់
- បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកសពនិវត្តន៍ និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈសរុបចំនួន ៤៣៣នាក់
- បានលុបឈ្មោះជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០១នាក់ និងលុបឈ្មោះកូនអ្នកនៅក្នុងបន្ទុកចំនួន ០១នាក់
- បានកែតម្រូវកាំប្រាក់ និងប្រាក់សោធនប្រចាំខែជូននិវត្តន៍សរុបចំនួន ០៤នាក់
- បានរៀបចំបែបបទលុបសពនិវត្តន៍ និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៧៧នាក់
- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៣៤២នាក់ ក្នុងនោះ និវត្តន៍ចំនួន ៣៤១នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៣២២នាក់
- បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបត្រជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍
- បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២៦៤នាក់
- ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ១៦៤នាក់
- ចុះត្រួតពិនិត្យស្ថានភាពនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ៣៨នាក់
- បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា [www.nssfc.gov.kh](http://www.nssfc.gov.kh)

**៦.ការងារអាទិភាពទី៦**

**អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន**

**ក-បេឡាជាតិអតីតយុទ្ធជន ( ប.ជ.អ )**

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ

- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារ ដែលផ្ទេរមកក្រសួង ស.អ.យ
- បានបើកផ្តល់ប្រាក់របបប្រចាំខែតុលា ឆ្នាំ២០១៤ ជូនអតីតយុទ្ធជន
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ៦៣នាក់
- បានផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជននៅតាមរាជធានី ខេត្ត ចំនួន ១៨៨នាក់ គិតជាទឹកប្រាក់សរុប ៤៦២.៥០០.៤២៤៛

**តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៧០	១	១២	៦៨	-	៣៥	-	១១៦	៨៣២.០០០៛
២	ជនមរណៈ	៩២	៩	១៧	១០៣	-	៥២	-	១៨១	១.២៤២.០០០៛
៣	ជនពិការ	៣	-	-	៣	-	៣	-	៦	១.៩៥១.២១០៛
៤	និវត្តជន	-	-	-	-	-	-	-	-	-
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
<b>សរុប</b>		<b>១៦៥</b>	<b>១០</b>	<b>២៩</b>	<b>១៧៤</b>	<b>-</b>	<b>៩០</b>	<b>-</b>	<b>៣០៣</b>	<b>៤.០១៥.២១០៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	២៧	៦២	៥៩	២៨	-	៦៦	-	២១៥	១.១៩៥.៤០០៛
២	ជនមរណៈ	២២	៤	៦	១២	-	៥៩	-	៨១	២៨០.០០០៛
៣	ជនពិការ	៦	-	-	២	-	-	-	២	១.៩៨៣.៧២៤៛
៤	និវត្តជន	១៤	-	-	៤	-	១	-	៥	៦.១៦៣.២១៩៛
៥	ជនបាត់បង់	២	-	-	-	-	-	-	-	១.០៤៤.២២០៛
<b>សរុប</b>		<b>៧១</b>	<b>៦៦</b>	<b>៦៥</b>	<b>៤៦</b>	<b>-</b>	<b>១២៦</b>	<b>-</b>	<b>៣០៣</b>	<b>១០.៦៦៥.៥៦៣៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	៧៤	-	-	៧១	-	៦០	៦	១៣៧	២៥.៥៩២.០៨៧៛
២	និវត្តជន	៩៧	-	-	៩១	-	៥៧	-	១៤៨	៤០.៧៣០.៨១៤៛
៣	ជនបាត់បង់	៣	-	-	៣	-	៥	-	៨	១.០៥៨.៨៩០៛
<b>សរុប</b>		<b>១៧៤</b>	<b>-</b>	<b>-</b>	<b>១៦៥</b>	<b>-</b>	<b>១២២</b>	<b>៦</b>	<b>២៩៣</b>	<b>៦៧.៣៨១.៧៩១៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែតុលា ឆ្នាំ២០១៤:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣២.៤០៣	១០.២៨៨	១៧.១៧៤	២១.៩២២	៤៨៥	២០.៣០៤	-	៧០.១៧៣	៥១៦.៧១៦.០០០៛
២	ជនមរណៈ	៥.២២៨	៩៨៦	១.៧២៨	៤.២០៤	៤៩	៥.៥៥២	-	១២.៥១៩	៩១.៧៥៤.០០០៛
៣	ជនពិការ	២៧.០៨០	-	-	២៣.៧៤៤	-	២២.៨៩៧	១.២៤០	៤៧.៨៨១	១០.២៤៦.២៦៣.៦៩២៛
៤	និវត្តជន	២៣.៨៤៤	-	-	២០.៩៥៣	-	១៧.០៣៨	-	៣៧.៩៩១	១០.៧០២.៨៦០.៦២៦៛
៥	ជនបាត់បង់	១.៦៩០	-	-	១.៣៦០	-	១.៣៤៣	១៣	២.៧១៦	៥៩៤.៣៦៦.២០០៛
<b>សរុប</b>		<b>៩០.២៤៥</b>	<b>១១.២៧៤</b>	<b>១៨.៩០២</b>	<b>៧២.១៨៣</b>	<b>៥៣៤</b>	<b>៦៧.១៣៤</b>	<b>១.២៥៣</b>	<b>១៧១.២៨០</b>	<b>២២.១៥១.៩៦០.៥១៩៛</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ខ-ការងារអតីតយុទ្ធជន**

-ក្នុងខែតុលា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ១៩សព

-គិតពីឆ្នាំ២០០៨ មកដល់ខែសីហា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៩៨៤សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៥៧៣សព នៅសល់ ១.៤១១សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណាសគ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងរៀបចំសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិក ស.អ.ក ចំនួន ៦០សព្វ។

**៧. ការងារអាទិភាពទី៧**

**សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា**

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

**៨. ការងារអាទិភាពទី៨**

**អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ**

**១. ការងាររដ្ឋបាល និងបុគ្គលិក**

**ក. ការងាររដ្ឋបាល**

-បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់

-បានទទួលលិខិតចូលចំនួន ៣៩២ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៤២០ច្បាប់

-បានចេញលិខិតបេសកកម្មចំនួន ៣៩៨៥។

**ខ. ការងារបុគ្គលិក**

-ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៦៦៨នាក់ ស្រី ៥១៤នាក់ ( ថ្នាក់ជាតិ ៦៦៩នាក់ និងក្រោមជាតិ ១០០៧នាក់ )

-បុគ្គលិកជាប់កិច្ចសន្យាសរុប ៨០៦នាក់ ស្រី ៣២៧នាក់( ថ្នាក់ជាតិ ២៦១នាក់ និងក្រោមជាតិ ៥៤៥នាក់ )

-តែងតាំង និងសម្រួលភារកិច្ចចំនួន ០១នាក់

-ផ្លាស់ប្តូរក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ចំនួន ៤០នាក់

**គ. ការងាររៀបចំ**

-រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា

-រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ទីប្រឹក្សាក្រសួងចំនួន ០១នាក់

-រៀបចំប្រាក់បំណាច់កម្រិតមុខងារចំនួន ០៨នាក់

-រៀបចំប្រាក់បំណាច់តែងតាំងសិបចំនួន ០៤នាក់

-ប្តូរប្រភេទក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងនិយ័តកម្មចំនួន ១០៩នាក់

-រៀបចំបៀវត្សរ៍ជូនមន្ត្រីរាជការរដ្ឋបាលចំនួន ០១នាក់

-រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការបន្ទាប់ពីដាក់ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរ៍ចំនួន ០១នាក់

-បញ្ជូលអ្នកក្នុងបន្ទុកជាប្រពន្ធ និងកូនចំនួន ០៥នាក់

-លុបឈ្មោះមន្ត្រីរាជការចំនួន ០២នាក់។

**ឃ. ការងារអភិវឌ្ឍន៍ធនធានមនុស្ស**

-បានផ្សព្វផ្សាយព័ត៌មានស្តីពីការ ផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការងារក្រសួងស្ថាប័ននានា

-បានបញ្ជូនមន្ត្រីរាជការចំនួន ៣៦នាក់ ចូលរួមសន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ

-បានបញ្ជូនមន្ត្រីចំនួន ០២នាក់ ទៅបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល និងមន្ត្រី ១នាក់ ទៅសិក្សា ស្តីពីការងារសង្គមកិច្ច នៅប្រទេសញូវសេឡែន រយៈពេល ០១ឆ្នាំ។

**២. ការងារផែនការ ស្ថិតិ និងសរុប**

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ [www.mosvy.gov.kh](http://www.mosvy.gov.kh) មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

-បានរៀបចំរបាយការណ៍លទ្ធផលការងាររយៈពេល ០៩ខែ ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត

-របាយការណ៍លទ្ធផលការងាររយៈពេល ១ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៤ របស់ក្រសួង។

**៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់**

**ក. ការងារបើកផ្តល់**

-ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ

-បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

តារាងស្ថានភាពថវិកាគិតមកដល់ខែតុលា ឆ្នាំ២០១៤

ល.រ	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៤	ស្ថានភាពឥណទានថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ %
	<b>សរុបរួម</b>	<b>43,672,500,000</b>	<b>42,272,500,000</b>	<b>31,061,214,437</b>	<b>11,211,285,563</b>	<b>73.48%</b>
60	ការទិញ	2,348,000,000	2,888,796,021	2,107,648,470	781,147,551	72.96%
61	សេវាខាងក្រៅ	649,800,000	649,800,000	623,126,600	26,673,400	95.90%
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,115,384,000	1,154,977,864	960,406,136	54.60%
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	5,452,616,503	2,288,283,497	70.44%
65	ឧបត្ថម្ភធន និងជំនួយសង្គម	30,859,000,000	28,857,619,979	21,722,845,000	7,134,774,979	75.28%
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	00%

(ប្រភព៖ នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់)

**ខ.ការងារលទ្ធកម្ម ជួសជុល សាលាសំបុក ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ**

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ ក្រសួង។

**៤.ការងារសហប្រតិបត្តិការអន្តរជាតិ រេស៊ីន និងពិធីការ**

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០៤គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១២៧ ដែលមានថវិកាសរុបចំនួន ១៤៣.៦៨៧.៥១៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៤៨អង្គការ មានគម្រោងទឹកប្រាក់សរុប ចំនួន ៥៧.១២៨.៥៧១.៦៨ដុល្លារសហរដ្ឋអាមេរិក និងអង្គការចំនួន ៩៣ បានផុតសុពលភាពកិច្ចព្រមព្រៀង

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការ ចំនួន ០២ករណី

-បានសម្របសម្រួលស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំអនុស្សរណៈបន្ត ជូនអង្គការចំនួន ០២ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ០៩ដង

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានអនុញ្ញាតឱ្យលោកស្រី Marta Santos Pais តំណាង អង្គការសហប្រជាជាតិ ចូលរួមសម្តែងការគូរសម និងពិភាក្សាការងារ។

**៥.ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង**

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បី ពិនិត្យ កែលម្អការអនុវត្តតួនាទី ភារកិច្ច របស់មន្ទីរ។

**II-ទិសដៅអនុវត្តបន្ត**

**១.អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ និងកិច្ចការគ្រួសារ**

-ស្រង់ស្ថិតិប្រជាជនរងគ្រោះនិងងាយរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់

-បន្តដោះស្រាយបញ្ហាជនអនាថា ទប់ស្កាត់ការហូរចូលនៃជនអនាថាមកទីក្រុង ទីប្រជុំជន ឬឆ្លងដែនទៅ ប្រទេសជិតខាង និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព

-ប្រមូលទិន្នន័យជនរងគ្រោះ រងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសហារផ្សេងៗ

-ត្រៀមបើកវគ្គបណ្តុះបណ្តាលស្តីពី ទស្សនាទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ ដល់មន្ត្រី បង្គោល

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជំរុញការស្តារនីតិសម្បទា ទទួល ធ្វើសមាហរណកម្ម ប៉ាន់ប្រមាណ គ្រួសារ និងតាមដាន

-បន្តការធ្វើមាតុភូមិនិរន្តរ៍ជនរងគ្រោះដោយសារការជួញដូរមនុស្សមកពីប្រទេសថៃ ប្រទេសវៀតណាម និង ប្រទេសផ្សេងៗទៀត

-បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋាន អប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល



-ពិនិត្យ កែសម្រួល និងជំរុញអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សទៅគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ( ប.ជ.រ.ព.ភ )

-បន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារជួញដូរមនុស្សដល់អ្នកផ្តល់សេវា និងក្រុមប្រឹក្សាយុវ សង្កាត់

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា

ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

**២-អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា**

-បន្តចេញប្រកាសបញ្ជាបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រាបស់រដ្ឋ និងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ក្នុងការបញ្ជាបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជនរងគ្រោះកុមារដល់សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចនាំ និងកុមារទូទាំងឃុំ សង្កាត់ នៃខេត្តកណ្តាល

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-បន្តផ្សព្វផ្សាយបទដ្ឋាន គោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រា និងកុមារងាយរងគ្រោះដល់ខេត្តផ្សេងទៀត

-បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់មានស្តីពីស្តុកស្តុនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស

-រៀបចំប្រព័ន្ធ គ្រប់គ្រងទិន្នន័យកុមារ ដែលកម្មវត្ថុស្តុកស្តុនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ

-រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តនានាបស់រដ្ឋបាលស្តុកស្តុនអន្តរប្រទេស

-បន្តបកប្រែ ពិនិត្យ កែសម្រួល និងបោះពុម្ពសៀវភៅមគ្គុទេសក៍អនុវត្តលេខ ២

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ ( បី ) ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ជាបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្ស៊ាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-ត្រៀមរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តផ្តល់សេវាបញ្ជូនអ្នកញៀនគ្រឿងញៀនទៅរកសេវាសុខភាព និងស្តារនីតិសម្បទា

-បន្តបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឲ្យចេះទៅរកសេវាសុខភាព និងស្តារនីតិសម្បទា

-រៀបចំអបអរសាទរខួបលើកទី២៥ នៃការផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ

-រៀបចំរបាយការណ៍ឆ្លើយតបទៅនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តវិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមារ ២០១៤-២០១៨

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងក្រមសីលធម៌ ស្តីពីកិច្ចការពារកុមារ។

**៣-អភិវឌ្ឍសុខុមាលភាពជនពិការ**

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិស្តីពីជនពិការ

- បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- ពង្រឹងសេវាភាសាសញ្ញា និងអក្សរស្នាប តាមប្រព័ន្ធព័ត៌មានវិទ្យា និងពង្រឹងពង្រីកចលនាកីឡា សិល្បៈជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ
- បន្តជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា ពិសេសនៅថ្នាក់ក្រោមជាតិ
- បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត
- បន្តរៀបចំឈុតអប់រំខ្លីពាក់ព័ន្ធនឹងពិការភាព
- ជំរុញអនុវត្តរបបគោលនយោបាយឧបត្ថម្ភជនពិការធ្ងន់ធ្ងរ និងក្រីក្រនៅតាមសហគមន៍
- បន្តចេញប្រកាសតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ នៅតាមបណ្តាខេត្ត

ផ្សេងទៀត។

**៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់**

- ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
- ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើង។

**៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល**

- បន្តចេញប្រកាសដាក់ឲ្យចូលនិវត្តន៍មន្ត្រីរាជការស៊ីវិលដែលផ្ទេរមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកថ្មី ដើម្បីបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ
- បន្តសហការរៀបចំប្រកាសអន្តរក្រសួង រវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រៀបចំសាខា ប.ជ.ស គ្រប់ក្រុង ស្រុក ខណ្ឌ
- បន្តសេវាបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តនៃ ប.ជ.ស នៅគ្រប់រាជធានី ខេត្ត ឲ្យបានទាន់ពេលវេលា
- ពង្រឹង និងអភិវឌ្ឍគ្រឹះស្ថាន ប.ជ.ស ដើម្បីបម្រើសេវារបបសន្តិសុខសង្គមសម្រាប់សិទ្ធិវន្តនៃ ប.ជ.ស ដោយបន្តអនុវត្តរចនាសម្ព័ន្ធរដ្ឋបាល និងការប្រព្រឹត្តទៅរបស់ ប.ជ.ស។

**៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន**

- បន្តចេញប្រកាសផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- បន្តកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញា ដែលធ្វើបច្ចុប្បន្នភាពហើយមិនមកបើកប្រាក់ពីធនាគារ
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលនៅសេសសល់ និងអតីតយុទ្ធជនថ្មី ដែលទើបផ្ទេរមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបើកផ្តល់របបគោលនយោបាយតាមប្រព័ន្ធធនាគារ
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់ ប.ជ.អ
- បន្តទទួល ពិនិត្យ និងរៀងរៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ
- ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

- ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ
- បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌។

**៧. សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា**

- ជំរុញឲ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា
- រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តកាស្រែនានា។

**៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ**

ស៊ីវិល - បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

- បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការស៊ីវិល
- ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

ពី គ.ជ.អ.ប - ជំរុញសុំការពិនិត្យ និងឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង ([www.mosvy.gov.kh](http://www.mosvy.gov.kh))

- ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព
- ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ

និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

- បន្តអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ
- ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចតាមមន្ទីរ ស.អ.យ រាជធានី ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



វង សុតិ